

សុន្ទរកថា

របស់បណ្ឌិត វង្ស ប៊ុនឥន្ទ្រវរ្ម័ន អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ

និង ជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS

ថ្លែងក្នុងសិក្ខាសាលាស្តីពី

**“កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី ២ នៅ
តាមក្រសួង-ស្ថាប័ន”**

នៅសណ្ឋាគារសុខាភិបាល ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦

សង្ខេប ៖ ២២២២

សូមគោរព

- ឯកឧត្តមបណ្ឌិត **ហ៊ាន សាហ៊ុម** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង
ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS
- ឯកឧត្តម **លោកជំទាវ លោក លោកស្រី**
- **តំណាងដៃគូអភិវឌ្ឍន៍ទាំងអស់**
- **អង្គសិក្ខាសាលាទាំងមូលជាទីគោរព !**

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់
ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២ នៅតាមក្រសួង-ស្ថាប័ន” ។ គិតមកត្រឹមថ្ងៃនេះ ការអនុវត្ត
គម្រោង FMIS មានអាយុកាល ២ ឆ្នាំ ៤ ខែ រាប់ចាប់តាំងពីថ្ងៃដែលប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មាន-
វិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម
បណ្ឌិត **អូន ព័ន្ធមុនីរ័ត្ន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ក្នុងកំឡុងរយៈពេលជាងពីរឆ្នាំនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានភាគីពាក់ព័ន្ធពី
អគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះជាច្រើនក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជំនះការលំបាក និង ឧបសគ្គនានា
រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសគឺការសម្រេចចេញជារូបរាងនៃប្រព័ន្ធ FMIS ដែលមាន
មុខងារសំខាន់ៗចំនួន៦ គឺ វិភាជន៍ថវិកា, ការទិញ, គណនីត្រូវសង, គណនីត្រូវទាញ, គ្រប់គ្រង សាច់ប្រាក់
និង មុខងារសៀវភៅធំ ដែលវាដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ
រាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងធានាឱ្យមានតម្លាភាព, ប្រសិទ្ធភាព, និង សង្គតិភាពលើការគ្រប់គ្រងចំណូល-
ចំណាយរបស់ក្រសួង-ស្ថាប័ន ។

*សុន្ទរកថាបណ្ឌិត វង្ស ប៊ុនឥន្ទ្រវរ្ម័ន ក្នុងអង្គសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហាន ទី ២”
ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦*

ឯកទត្តម លោកជំទាវ លោក លោកស្រី !

សមិទ្ធផលនៃប្រព័ន្ធ FMIS បានសម្រួល និង បង្កើនប្រសិទ្ធភាពប្រតិបត្តិការហិរញ្ញវត្ថុរបស់សាមីក្រសួង-ស្ថាប័ន ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាពិសេសចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS (Go-Live 1) នៅថ្នាក់កណ្តាលរបស់ទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមមានអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កាលពី ខែកក្កដា ឆ្នាំ ២០១៥ ។ លើសពីនេះទៅទៀត ការគ្រប់គ្រងហិរញ្ញវត្ថុជាមួយរដ្ឋបាលខេត្ត និង ថ្នាក់ក្រោមជាតិក៏កាន់តែមាន ភាពរហ័ស និង ប្រសិទ្ធភាព ក្រោយពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ កាលពីខែ មករា ឆ្នាំ ២០១៦ ។

គិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ប្រព័ន្ធ FMIS ត្រូវបានបញ្ចប់ និងអាចផលិតរបាយការណ៍សំខាន់ៗ ដែល ជំនួសឱ្យការផលិតរបាយការណ៍ដោយដៃ និងដោយប្រព័ន្ធផ្សេងៗនៅក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនាពេល កន្លងមក។ ប្រព័ន្ធ FMIS ក៏មានលក្ខណៈគ្រប់គ្រាន់សម្រាប់ត្រៀមដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ននានា ផងដែរ ជាមួយមុខងារសំខាន់ៗដូចជា៖ ១) មុខងារវិភាជន៍ថវិកា សំរាប់ត្រួតពិនិត្យថវិកាដែលបានអនុម័ត និង ថវិកាដែលនៅសល់, ២) មុខងារទិញ សម្រាប់គ្រប់គ្រងការស្នើសុំធានាចំណាយ, ៣) មុខងារគណនីត្រូវសង ដែល អាចប្រើសម្រាប់ការបង្កើតអាណត្តិ ការទូទាត់ទៅឱ្យអ្នកផ្គត់ផ្គង់ ការទូទាត់បុរេប្រទាន និង រដ្ឋទេយ្យ បុរេប្រទាន, ៤) មុខងារគណនីត្រូវទារ ដែលអាចកត់ត្រាចំណូលថវិកាជាតិ បង្វែរថវិកាគណនីបណ្តោះអាសន្នទៅកាន់ចំណូល ថវិកាជាតិ, និង ៥) មុខងារសៀវភៅដែលសម្រួលការបិទ និង បើកការិយបរិច្ឆេទគណនេយ្យ និង រៀបចំរបាយ ការណ៍ហិរញ្ញវត្ថុ ។

ខ្ញុំមានជំនឿយ៉ាងមុតមាំចិត្តថា ប្រព័ន្ធ FMIS នឹងបម្រើប្រយោជន៍ និង ឆ្លើយតបទៅនឹងតម្រូវការរបស់ ក្រសួង-ស្ថាប័ន ក្នុងប្រតិបត្តិការហិរញ្ញវត្ថុរវាងសាមីក្រសួង ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅបង្កើន ប្រសិទ្ធភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ការអនុវត្តគម្រោង FMIS គឺជាការសម្រេចចិត្តរួមរបស់រាជរដ្ឋា-ភិបាល ក្នុងបំណងជំរុញ និង បង្កើនកំណើនសេដ្ឋកិច្ចជាតិ ។ ជោគជ័យនៃការអនុវត្តគម្រោង FMIS នឹងមិនអាច សម្រេចទៅបានប្រសិនបើ ពុំមានកិច្ចសហការពីក្រសួង-ស្ថាប័នទាំងឡាយ ។ ដូចនេះ យើងត្រូវរួមដំណើរជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយភាពអត់ធ្មត់, ឆន្ទៈ, និង ស្មារតីខ្ពស់ ដើម្បីសម្រេចនូវវត្ថុបំណងរួមនៃរាជរដ្ឋាភិបាល របស់យើង។ ខ្ញុំសូមសំណូមពរដល់ឯកទត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមបញ្ចេញយោបល់ឱ្យបាន សកម្មក្នុងកិច្ចពិភាក្សា ក៏ដូចជាព្យាយាមស្វែងយល់អំពីប្រព័ន្ធ FMIS ដែលនឹងបង្ហាញជូនដោយមន្ត្រីជំនាញ ។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលខិតខំចំណាយពេល
វេលាចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ។ ខ្ញុំសូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រម
ទាំងភ្ញៀវជាតិ និង អន្តរជាតិ សូមបានប្រកបដោយសុខភាពល្អ និង សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងគ្រប់
ភារកិច្ច ។

សូមអរគុណ !